



ច្បាប់

ស្តីពី

នគរបាលអង្គភាពនគរបាល និងជំនាញនគរបាល នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល នគរបាល នគរបាល នគរបាល នគរបាល នគរបាល

នគរបាល នគរបាល នគរបាល នគរបាល នគរបាល នគរបាល នគរបាល នគរបាល

ច្បាប់ ១..

អនុម័តយល់ព្រមលើពិធីសារ ដើម្បីអនុវត្តការណ៍ នៅថ្ងៃទី ៦ នៃការបោះឆ្នោតបៀវប៉ះហាល់ការិយាល័យ នៅក្រោមកិច្ចព្រមព្រៃងក្របខណ្ឌអាសាន ស្តីពីសេវា ដើម្បីរាយការណ៍ប្រកាសជាបន្ទាន់ប្រចាំឆ្នាំ នៅថ្ងៃទី ៦ ម៉ោង ៧:៣០ ម៉ោង ៧:៣០ ឆ្នាំ ២០១៥ ហើយដើម្បីរាយការណ៍អនុបទ ទាំងស្រីប៉ាប់មកជាមួយនេះ ។

ច្បាប់ ២..

រាជក្រឹត់ព្រមទាំងនៃព្រះរាជាណាចក្រកម្ពុជាត្រូវបន្ទាន់នឹងតិច ដើម្បីអនុវត្តពិធីសារនេះ ។

ធ្វើនៅព្រះរាជរាជធានីភ្នំពេញ ថ្ងៃទី ៧៣ ខែ មីនា ឆ្នាំ ២០១៦

២០១៦. ១៦១១. ១០៩៧

ព្រះនាយកដ្ឋាន និងព្រះរាជាណាចក្រកម្ពុជា  
នាយកដ្ឋាន និងព្រះរាជាណាចក្រកម្ពុជា

បានយកសេចក្តីក្រប់បង្កើតុលប្រាយព្រះមហាក្សត្រ

សុមទ្វាយព្រះមហាក្សត្រ

នាយកដ្ឋាន និងព្រះរាជាណាចក្រកម្ពុជា

នាយកដ្ឋាន និងព្រះរាជាណាចក្រកម្ពុជា

សម្រេចអនុម័តយកសេចក្តីក្រប់បង្កើតុលប្រាយព្រះមហាក្សត្រ

បានយកសេចក្តីក្រប់បង្កើតុលប្រាយព្រះមហាក្សត្រ

សម្រេចអនុម័តយកសេចក្តីក្រប់បង្កើតុលប្រាយព្រះមហាក្សត្រ

និងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រកម្ពុជា

នាយកដ្ឋាន និងព្រះរាជាណាចក្រកម្ពុជា

នាយកដ្ឋាន និងព្រះរាជាណាចក្រកម្ពុជា

ប្រចាំ១០៨ថ្ងៃ.ណា  
សំណើនូវធម្មតាដែលបានប្រកាសថ្មីនៅក្នុងការបោះឆ្នោត នៅថ្ងៃទី ៦ ម៉ោង ៧:៣០ ឆ្នាំ ២០១៦  
និងព្រះរាជាណាចក្រកម្ពុជាដែលបានប្រកាសថ្មីនៅក្នុងការបោះឆ្នោត នៅថ្ងៃទី ៦ ម៉ោង ៧:៣០ ឆ្នាំ ២០១៦





យោងអ៊ីកគ្រឹះនីរព្យ កិច្ចប្រជុំមួយក្រឹមពិរព្យរដុយអាជីវកិច្ចៗ ផែលពាណិជ្ជការសល់បណ្តាផមួលមានឱក ឯកចូលរួមធ្វើការចរចានីទ្រីមួយស្តីពីសេវាបិរព្យរគ្នា ផែលទាំងត្រួមត្រូវម៉ោង ១០១១ និងបញ្ចប់នៅថ្ងៃទី២០១៣

យោងពាណិជ្ជការចរចានីទ្រីមួយស្តីពីសេវាបិរព្យរគ្នា ផែលទាំងត្រួមត្រូវម៉ោង ១០១៣ និងបញ្ចប់នៅថ្ងៃទី២០១៣

យោងពាណិជ្ជការចរចានីទ្រីមួយស្តីពីសេវាបិរព្យរគ្នា ផែលពាណិជ្ជការចរចានីទ្រីមួយស្តីពីសេវាបិរព្យរគ្នា ផែលពាណិជ្ជការចរចានីទ្រីមួយស្តីពីសេវាបិរព្យរគ្នា ផែលពាណិជ្ជការចរចានីទ្រីមួយស្តីពីសេវាបិរព្យរគ្នា

### ពាណិជ្ជការចរចានីទ្រីមួយស្តីពីសេវាបិរព្យរគ្នា

៩. បណ្តាផមួលមានឱកផែលជាសមាជិកបស់អង្គភាព WTO ក្នុងពីរព្យរគ្នាប័ត្រចំណេះសង្គម និងចំណេះសង្គមអាមេរិក ដែលមិនមែនជាសមាជិកបស់អង្គភាព WTO។

១០. ពិធីសម្រេច: និងឱ្យសម្រេចនាមរបស់ទីធានានេះក្នុងក្រុមប្លាយការដែលកិច្ចប្រជុំមួយស្តីពីសេវាបិរព្យរគ្នា

១១. ទីកន្លែងដែលនឹងក្រុមប្លាយការដែលកិច្ចប្រជុំមួយស្តីពីសេវាបិរព្យរគ្នា បានបង្ហាញដែលមិនមែនជាសមាជិក ផែលមានការប្រើប្រាស់បណ្តាផមួលមានឱក គ្មានធម្មតាបែងចែកនូវឈាមនឹងពាណិជ្ជការចរចានីទ្រីមួយស្តីពីសេវាបិរព្យរគ្នា ដែលបង្ហាញដែលមិនមែនជាសមាជិក និងមិនមែនជាសមាជិក ទេ។

១២. ដើម្បីរាយការណ៍ប្រជុំមួយស្តីពីសេវាបិរព្យរគ្នាប័ត្រចំណេះសង្គម និងចំណេះសង្គមអាមេរិក ដែលសម្រេចនាមរបស់អង្គភាពប្រជុំមួយស្តីពីសេវាបិរព្យរគ្នា ឱ្យមានការបង្ហាញដែលមិនមែនជាសមាជិក ទេ និងមិនមែនជាសមាជិក ទេ។

១៣. ដើម្បីរាយការណ៍ប្រជុំមួយស្តីពីសេវាបិរព្យរគ្នាប័ត្រចំណេះសង្គម និងចំណេះសង្គមអាមេរិក ដែលសម្រេចនាមរបស់អង្គភាពប្រជុំមួយស្តីពីសេវាបិរព្យរគ្នា ឱ្យមានការបង្ហាញដែលមិនមែនជាសមាជិក ទេ និងមិនមែនជាសមាជិក ទេ។

១៤. ដើម្បីរាយការណ៍ប្រជុំមួយស្តីពីសេវាបិរព្យរគ្នាប័ត្រចំណេះសង្គម និងចំណេះសង្គមអាមេរិក ដែលសម្រេចនាមរបស់អង្គភាពប្រជុំមួយស្តីពីសេវាបិរព្យរគ្នា ឱ្យមានការបង្ហាញដែលមិនមែនជាសមាជិក ទេ និងមិនមែនជាសមាជិក ទេ។

៦. ពិធីសារនេះ និងការប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវក្នុងឱ្យបានមួយតាត់ ត្រូវចូលជាមេនាទក្នុងរយៈពេល ពេលវិល (៩០) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទចុះហត្ថលេខាថីធីសារនេះ។ ការប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវដើម្បីចែងក្រុមហ៊ុមានចំណេះផ្លូវឡើងដោយលក្ខណ៍អក្សរអំពីការប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវខ្លួន និងការប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវនេះ នៅក្នុងចំណេះផ្លូវតាមក្រុមហ៊ុមានចំណេះផ្លូវ។

៧. មណ្ឌារដ្ឋាសមានិកត្រូវបញ្ជាប់គឺធីថ្មីនៅក្នុងនៃការរាយការណ៍សង្គមប៊ែន ឬការងារភាពនៃការចូលជាមេនាទនៃគឺធីសារនេះ និងការប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវក្នុងឱ្យបានមួយតាត់។

៨. រដ្ឋសមាជិកធម្មាយត្រូវជួយដឹងដោយលក្ខណ៍អក្សរនៅលើការងាររាយការណ៍ នៅពេលបញ្ជាប់គឺធីថ្មីនៅក្នុងរបស់ខ្លួនការរាយការណ៍សង្គមប៊ែន ឬការទទួលយកគឺធីសារនេះ និងការប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវក្នុងឱ្យបានមួយតាត់។

៩. (១) ប្រសិនបើរដ្ឋសមាជិកធម្មាយមិនអាចបញ្ជាប់គឺធីថ្មីនៅក្នុងរបស់ខ្លួន ឬមិនទទួលយកគឺធីសារនេះចូលជាមេនាទក្នុងរយៈពេលពេលវិល (៩០) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទចុះហត្ថលេខាថីធីសារនេះ សិទ្ធិ និងការកូរកូច្ចាទាព របស់រដ្ឋសមាជិកនៅក្នុងនៃការប្រាជិះតាមរយៈពេលវិលធម្មាយ ត្រូវចាប់ផ្តើមពីថ្ងៃទីមិថុនា នៅក្នុងកាលបរិច្ឆេទនៃការជួយដឹង ផ្លូវបានអនុវត្តនកជាមួយ។

(២) ប្រសិនបើរដ្ឋសមាជិកចូលរួមមិនអាចបញ្ជាប់គឺធីថ្មីនៅក្នុងរបស់ខ្លួន ក្នុងរយៈពេលពេលវិល (៩០) ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទដែលការប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវត្រូវការងារងារណាមីនីមិនពិនិត្យក្រុមហ៊ុមានចំណេះផ្លូវ ត្រូវបានដឹងដោយលក្ខណ៍អក្សរនៅក្នុងក្រុមហ៊ុមានចំណេះផ្លូវ។ ត្រូវចាប់ផ្តើមពីថ្ងៃទីមិថុនាប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវនៃការងារនៅក្នុងក្រុមហ៊ុមានចំណេះផ្លូវ។

១០. ពិធីសារនេះ និងការប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវនៅក្នុងឱ្យបានមួយតាត់ ត្រូវកម្លាប់នូវការត្រូវការប្រាជិះតាមរយៈពេលពេលវិល ក្នុងកាលបរិច្ឆេទចុះហត្ថលេខាថីគឺធីសារនេះ ក្នុងកាលបរិច្ឆេទបានកូរកូច្ចាទាព ត្រូវបានអនុវត្តនកជាមួយ។ អត្ថលេខាផ្លូវការការងារណាមីនីមិនគឺចុះហត្ថលេខាថីគឺធីសារនេះ ត្រូវបានអនុវត្តនកជាមួយ។

ឯកសារនេះ និងការប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវនៅក្នុងឱ្យបានមួយតាត់ និងការប្រើប្រាស់ក្រុមហ៊ុមានចំណេះផ្លូវនេះ និងការងារងារណាមីនីមិនពិនិត្យក្រុមហ៊ុមានចំណេះផ្លូវ ត្រូវបានដឹងដោយលក្ខណ៍អក្សរនៅក្នុងក្រុមហ៊ុមានចំណេះផ្លូវ។

បញ្ជីនេះទៅត្រូវការងាររាយការណ៍ និងការងារណាមីនីមិនត្រូវការប្រាជិះតាមរយៈពេលពេលវិល (៩០) ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៥ ក្នុងច្បាប់មិនការប្រាជិះតាមរយៈពេលពេលវិល (៩០) ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ២០១៥ រាយការណ៍។

ឆ្នាំទី១៦ លេខ ៨៦ សង្កាត់ទី ៣ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ រាជកិច្ច ទំព័រ ៩៨៧០

សម្រាប់អ្នកិតាលនៃប្រធែលប្រើយណ៍សាស្ត្រ

PEHIN DATO ABD RAHMAN IBRAHIM

រដ្ឋមន្ត្រីក្រសួងពិរញ្ញវត្ថុ II ប្រធែលនៃការងារក្រសួងពិរញ្ញវត្ថុ

សម្រាប់អ្នកិតាលនៃក្រសួងពិរញ្ញវត្ថុ

អូន ព័ន្ធមួគ់ត្រូវ

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងពិរញ្ញវត្ថុ

សម្រាប់អ្នកិតាលនៃក្រសួងពិរញ្ញវត្ថុ

BAMBANG PERMADI SOEMANTRI BRODJONEGORO

រដ្ឋមន្ត្រីក្រសួងពិរញ្ញវត្ថុ

សម្រាប់អ្នកិតាលនៃសាធារណរដ្ឋប្រជាធិបាយប្រជាធិបាយ

THIPPHAKONE CHANTHAVONGSA

អនុរដ្ឋមន្ត្រីក្រសួងពិរញ្ញវត្ថុ

សម្រាប់អ្នកិតាលនៃប្រធែលសមាគម្ពី

DATO'SERI AHMAD HUSNI MOHAMAD HANADZLAH

រដ្ឋមន្ត្រីក្រសួងពិរញ្ញវត្ថុ II

សម្រាប់អ្នកិតាលនៃសាធារណរដ្ឋប្រជាពលមិយ៉ាន់ម៉ោង

ឆ្នាំទី១៦ លេខ ៨៦ សង្កាត់ទី ៣ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ រាជកិច្ច ទំព័រ ៩៨១

U WIN SHEIN

រដ្ឋមន្ត្រីសហគម រដ្ឋមន្ត្រីក្រសួងពិរញ្ញវត្ថុ

សម្រាប់រដ្ឋបាដិតាលនៃសាធារណរដ្ឋមន្ត្រីស៊ីហីន

CESAR V. PURISIMA

រដ្ឋមន្ត្រីក្រសួងពិរញ្ញវត្ថុ

សម្រាប់រដ្ឋបាដិតាលនៃសាធារណរដ្ឋមន្ត្រីសីឡូហី

THARMAN SHANMUGARATNAM

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងពិរញ្ញវត្ថុ

សម្រាប់រដ្ឋបាដិតាលនៃជ្រោះរដ្ឋបាដិតាលក្រោម

SOMMAI PHASEE

រដ្ឋមន្ត្រីក្រសួងពិរញ្ញវត្ថុ

សម្រាប់រដ្ឋបាដិតាលនៃសាធារណរដ្ឋមន្ត្រីសីមីយមហិរញ្ញវត្ថុ

DINH TIEN DUNG

រដ្ឋមន្ត្រីក្រសួងពិរញ្ញវត្ថុ



## **PROTOCOL TO IMPLEMENT THE SIXTH PACKAGE OF COMMITMENTS ON FINANCIAL SERVICES UNDER THE ASEAN FRAMEWORK AGREEMENT ON SERVICES**

The Governments of Brunei Darussalam, the Kingdom of Cambodia, the Republic of Indonesia, the Lao People's Democratic Republic, Malaysia, the Republic of the Union of Myanmar, the Republic of the Philippines, the Republic of Singapore, the Kingdom of Thailand, and the Socialist Republic of Viet Nam, Member States of the Association of Southeast Asian Nations (ASEAN) (hereinafter collectively referred to as "Member States" or singularly as "Member State");

**NOTING** the ASEAN Framework Agreement on Services (AFAS) signed on 15 December 1995 in Bangkok, Thailand, which seeks to enhance cooperation in services amongst Member States, substantially eliminate restrictions to trade in services amongst Member States and liberalise trade in services by expanding the depth and scope of liberalisation beyond those undertaken by Member States under the General Agreement on Trade in Services (hereinafter referred to as "GATS") of the World Trade Organization (hereinafter referred to as "WTO");

**PURSUANT** to the Protocol to Amend the AFAS signed on 2 September 2003 in Phnom Penh, Cambodia, which incorporates a new Article IV bis into the AFAS that aims to expedite the liberalisation of trade in services within ASEAN;

**RECALLING** the decision of the Leaders to establish the ASEAN Community including the ASEAN Economic

Community (AEC) made in the Declaration of ASEAN Concord II adopted on 7 October 2003 in Bali, Indonesia;

**NOTING**, the Declaration on the AEC Blueprint signed in Singapore on 20 November 2007, which aims to transform ASEAN into a single market and production base, a highly competitive economic region, a region of equitable economic development and a region fully integrated into the global economy;

**MINDFUL** of the core elements to establish an ASEAN single market and production base including the element of free flow of services where there will be substantially no restriction to ASEAN services suppliers; and the targets and timelines of the AEC Blueprint;

**RECALLING** the Fifteenth ASEAN Finance Ministers' Meeting that called on Member States to enter into the sixth round of negotiations on financial services beginning in 2011 and ending in 2013;

**HAVING** carried out and completed the negotiations on financial services pursuant to Article IV of the AFAS and finalised the package of commitments under the sixth round of negotiations on financial services;

**ACKNOWLEDGING** the ASEAN Banking Integration Framework (ABIF) conducted by ASEAN Central Bank Governors' process.

**HAVE AGREED AS FOLLOWS:**

1. Member States who are WTO Members shall continue to extend their specific commitments under the GATS to other Member States who are non-WTO Members.

2. This Protocol and its Annexes shall form an integral part of the AFAS.
3. The Annexes to this Protocol shall consist of each Member State's Consolidated Schedule of Specific Commitments on Financial Services which comprises the Member States' horizontal and sector specific commitments and the Lists of Most-Favoured-Nation (MFN) Exemptions.
4. Subject to each Member State's Consolidated Schedule of Specific Commitments on Financial Services and List of MFN Exemptions, Member States shall accord preferential treatment to one another on a MFN basis.
5. For the purpose of deepening regional banking integration, in accordance with Article IV bis of the AFAS and guided by the principles and governance of ABIF as approved by the ASEAN Central Bank Governors Meeting (ACGM), two or more Member States may conduct negotiations and agree to liberalise their banking sectors. Notwithstanding Article X of the AFAS that sets a minimum three-year requirement for modification or withdrawal of Schedules of Specific Commitments, each participating Member State may conclude negotiations at any time and shall inscribe its commitments in banking sectors in its respective Consolidated Schedule of Specific Commitments on Financial Services as referred to in paragraph 3. Any extension of preferential treatment in the banking sector to the remaining Member States on an MFN basis shall be voluntary on the part of the participating Member States.
6. This Protocol and the commitments set out in the Annexes shall enter into force ninety (90) days after the date of its signing. Subsequent commitments made in accordance with paragraph 5 shall enter into force ninety (90) days after

the date such commitments are notified in writing to the ASEAN Finance Ministers' Meeting.

7. Member States undertake to complete their internal procedures of ratification or acceptance for the entry into force of this Protocol and the commitments set out in the Annexes.

8. Each Member State shall, upon the completion of its internal procedures of ratification or acceptance of this Protocol and the commitments set out in the Annexes, notify the ASEAN Secretariat in writing.

9. (1) Where a Member State is unable to complete its internal procedures for the entry into force of this Protocol within ninety (90) days from the date of its signing, the rights and obligations of that Member State under this Protocol shall commence on the first day following the date on which notification was made under paragraph 8.

(2) Where a Participating Member State is unable to complete its internal procedures within ninety (90) days after the date upon which subsequent commitments made by participating Member States in accordance with paragraph 5 are notified to the ASEAN Finance Ministers' Meeting, the rights and obligations of that Participating Member State shall commence on the first day following the date on which notification was made under paragraph 8.

10. This Protocol and the commitments set out in the Annexes shall be deposited with the Secretary-General of ASEAN who shall promptly furnish a certified copy thereof to each Member State. The Secretary-General of ASEAN shall also promptly furnish notifications of ratification or acceptance made pursuant to paragraph 8 to each Member State.

IN WITNESS WHEREOF, the undersigned, being duly authorized thereto by their respective Governments, have signed the Protocol to Implement the Sixth Package of Commitments on Financial Services under the AFAS.

DONE at Kuala Lumpur, Malaysia, this  
20<sup>th</sup> Day of March in the year, Two Thousand and  
Fifteen, in a single original copy in the English  
language.

For the Government of Brunei Darussalam:

**PEHIN DATO ABD RAHMAN IBRAHIM**  
Minister of Finance II at the Prime Minister's Office

For the Government of the Kingdom of Cambodia:

**AUN PORNMONIROTH**  
Minister of Economy and Finance

For the Government of the Republic of Indonesia:

**BAMBANG PERMADI SOEMANTRI BRODJONEGORO**  
Minister of Finance

ឆ្នាំ១៩៦ លេខ ៨៦ សញ្ញាណទី ៣ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០១៦ រាជកិច្ច ទំនាក់ទំនង

For the Government of the Lao People's Democratic Republic:

**THIPPHAKONE CHANTHAVONGSA**  
Vice- Minister of Finance

For the Government of Malaysia:

**DATO' SERI AHMAD HUSNI MOHAMAD HANADZLAH**  
Minister of Finance II

For the Government of the Republic of the Union of Myanmar:


**U WIN SHEIN**  
Union Minister, Minister of Finance

For the Government of the Republic of the Philippines:

**CESAR V. PURISIMA**  
Secretary of Finance


ឆ្នាំ១៩៩៦ លេខ ៨៦ សញ្ញាណទី ៣ ថ្ងៃទី ២៣ ខែ វិច្ឆិកា ឆ្នាំ ២០៩៦ រាជកិច្ច ទំនើរ នគរបាល

For the Government of the Republic of Singapore:




**THARMAN SHANMUGARATNAM**  
Deputy Prime Minister and Minister for Finance

For the Government of the Kingdom of Thailand:



**SOMMAI PHASEE**  
Minister of Finance

For the Government of the Socialist Republic of Viet Nam:



**DINH TIEN DUNG**  
Minister of Finance





ព្រះរាជាណាចក្រកម្ពុជា  
Kingdom of Cambodia

រដ្ឋបណ្ឌិត  
Royal Government  
№ ១៦ - D.F.P

ជាតិ សាសនា ព្រះមហាក្សត្រ  
Nation Religion King

Phnom Penh, March - 21 - 2014

#### DELEGATION OF FULL POWER

- Having seen the constitution of the Kingdom of Cambodia;
- Having seen the Royal Decree №. NS/RKT/0913/903 dated 24 September 2013 on the composition of the Royal Government of Cambodia;
- Having seen the Royal Decree No.02/NS/94 dated 20 July 1994 on the Organization and Functioning of the Council of Ministers;
- Referring to the request of the Ministry of Economy and Finance

#### THE ROYAL GOVERNMENT OF CAMBODIA

Delegates herewith full power to H.E AUN PORNMONIROTH, Minister of Economy and Finance to sign, on behalf of the Royal Government of Cambodia, the Protocol to Implement the Sixth Package of Commitments on Financial Services under the ASEAN Framework Agreement on Services.

This power includes the power of delegation.

In witness whereof, the undersigned, Samdech Akka Moha Sena Padei Techo HUN SEN, Prime Minister of the Kingdom of Cambodia, with full power duly entrusted to him, has signed this delegation of full power.

  
Samdech Akka Moha Sena Padei Techo HUN SEN

